



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

សេចក្តីអញ្ជើញ

អង្គការខុមហ្វ្រែល មានកិត្តិយសសូមជម្រាបជូនដំណឹង និងគោរពអញ្ជើញដល់លោក លោកស្រី អ្នកនាង កញ្ញា អ្នកសារព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ និងអន្តរជាតិ អង្គការ សមាគមមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបថា **អង្គការខុមហ្វ្រែល** នឹងមានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «**លទ្ធផល អេឡិចត្រូនិកនៃការសង្កេតការងារចុះឈ្មោះ និងសវនកម្មបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០**»។

វាគ្មិន:

- ១. លោក **គឹម ឈន** នាយកប្រតិបត្តិអង្គការខុមហ្វ្រែល
- ២. លោក **សំ គន្ធាមី** នាយកប្រតិបត្តិអង្គការនិកហ៊ិច
- ៣. លោក **កន សាវាង** អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល

កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទីព្រឹក

ទីកន្លែង: ផ្ទះលេខ ១៣៨ ផ្លូវ ១២២ សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អាស្រ័យដូចបានជម្រាបជូនខាងលើ អង្គការខុមហ្វ្រែល សូមគោរពអញ្ជើញលោក លោកស្រី អ្នកនាង កញ្ញា តំណាងសារព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ និងអន្តរជាតិ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់ មេត្តាចូលរួមយកព័ត៌មានកុំបីខាន។

Media Advisory

Committee for Free and Fair Elections in Cambodia (COMFREL) would like to invite and inform reporters of media outlet, representative of national and international non-governmental organizations, donors and concern stakeholders that COMFREL is to host Press Conference on **“Observation Result of Voter Registration Monitoring and Voter List Audit in 2020”**

Speakers:

- 1. **Mr. Kim Chhorn** Executive Director of COMFREL
- 2. **Mr. Sam Kuntheamy** Executive Director of NICFEC
- 3. **Mr. Korn Savang** Coordinator of Monitoring and Advocacy Unit of COMFREL

Date and Time: February 23, 2021 at 10:00 am

Place: COMFREL head office, #138, St. 122, Teuk Laak I, Tuol Kork, Phnom Penh

We are looking forward to your present in the event, thanks!

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២១

Phnom Penh, February 18, 2021

ការិយាល័យព័ត៌មានអង្គការខុមហ្វ្រែល
Information Office of COMFREL

សំរាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង
For More information, pls contact
លេខទូរស័ព្ទ/Tel: 087 717 007/ 099 717 007

Vision: A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.